

**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**ក្រសួងមុខងារសាធារណៈ**

**កម្មវិធី**

**សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨**

**និងលើកទិសដៅការងារឆ្នាំ២០១៩របស់ក្រសួងមុខងារសាធារណៈ**

**នៅកោសិកាសម្ភាសន៍ទទួលសាសាភ័២ ថ្ងៃអង្គារ ៦ រោច និង ថ្ងៃពុធ ៧ រោច**

**ខែឧសភា ឆ្នាំ ២០១៩ សំណុំរឿង ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦-២៧ ខែមីនា ឆ្នាំ២០១៩**

ពេលវេលា	សកម្មភាព	សេចក្តីផ្សេងៗ
<b>ថ្ងៃទី១៖ ថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០១៩</b>		
៧:០០-៧:៣០	សមាជិក សមាជិកា នៃអង្គសន្និបាតអញ្ជើញដល់	ក្រុមការងារ
៧:៣០-៨:០០	ថ្នាក់ដឹកនាំក្រសួង តំណាងក្រសួង ស្ថាប័ន និងភ្ញៀវកិត្តិយស អញ្ជើញដល់	
៨:០០-៨:១៥	<ul style="list-style-type: none"> <li>• ប្រកាសហេតុនិងកម្មវិធី</li> <li>• ប្រកាសគណៈអធិបតី ភ្ញៀវកិត្តិយស សមាជិក សមាជិកា នៃអង្គសន្និបាត</li> <li>• គោរពភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជា</li> </ul>	MC លោក ទី រ៉ាណាត លោកស្រី សូត្រ ចរិយា
៨:១៥-៩:០០	សុន្ទរកថាបើកអង្គសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ របស់ក្រសួងមុខងារសាធារណៈ ដោយឯកឧត្តមកិត្តិបណ្ឌិត <b>ពេជ្រ ម៉ីនមិន</b> រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ	៤៥នាទី
៩:០០-៩:៣០	អានរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ របស់ក្រសួងមុខងារសាធារណៈ ដោយឯកឧត្តម <b>អុល រ៉ូ</b> អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ក្រសួងមុខងារសាធារណៈ	៣០នាទី
៩:៣០-១០:០០	សម្រាកពិសារអាហារសម្រន់	
១០:០០-១១:១៥	បទបង្ហាញស្តីពីទស្សនវិស័យនៃកំណែទម្រង់រដ្ឋបាលសាធារណៈនិងការផ្សារភ្ជាប់ជាមួយកំណែទម្រង់ផ្សេងទៀតរបស់រាជរដ្ឋាភិបាល ដោយឯកឧត្តម <b>យក់ ម៉ីនណា</b> រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការកែទម្រង់រដ្ឋបាលសាធារណៈ	៧៥នាទី
១១:១៥-១២:០០	បទបង្ហាញស្តីពីលទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅការងាររបស់មន្ទីរមុខងារសាធារណៈ ខេត្តកំពង់ស្ពឺ ខេត្តសៀមរាប និងខេត្តព្រៃវែង	១៥នាទីx៣មន្ទីរ
១២:០០-១២:១៥	បែងចែកក្រុមពិភាក្សា និង ណែនាំការពិភាក្សាដោយ ឯកឧត្តម <b>ព្រ៉ុំ សុខា</b> រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ <ul style="list-style-type: none"> <li>• ក្រុមពិភាក្សាត្រូវបានបែងចែកជា៤(បួន)ក្រុម ដើម្បីពិភាក្សាលើបញ្ហាប្រឈម និងទិសដៅការងារឆ្នាំ២០១៩ របស់អង្គការព្រះមហាក្សត្រ និង មន្ទីរមុខងារសាធារណៈ</li> <li>• ក្រុមពិភាក្សានីមួយៗដឹកនាំដោយរដ្ឋលេខាធិការទទួលបន្ទុក និង សហការីអង្គការព្រះមហាក្សត្រ</li> <li>• ក្រុមពិភាក្សានីមួយៗត្រូវចាត់តាំងលេខាតំណាង និង តំណាងធ្វើបទបង្ហាញ</li> </ul>	១៥នាទី
១២:១៥-១៣:៣០	សម្រាកពិសារអាហារថ្ងៃត្រង់	
១៣:៣០-១៤:០០	សមាជិក សមាជិកា នៃអង្គសន្និបាតអញ្ជើញដល់	

ពេលវេលា	សកម្មភាព	សេចក្តីផ្សេងៗ
១៤:០០-១៥:៣០	<p>ក្រុមពិភាក្សានីមួយៗ មានភារកិច្ចពិភាក្សាលើបញ្ហាប្រឈម សំណូម និង ទិសដៅការងារសម្រាប់ឆ្នាំ២០១៩ ទៅតាមប្រធានបទដូចខាងក្រោម៖</p> <ul style="list-style-type: none"> <li>• ក្រុមទី១: “ការពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រងមុខងារសាធារណៈ”</li> <li>• ក្រុមទី២: “ការពង្រឹងអភិបាលកិច្ចនិងសេវាសាធារណៈ”</li> <li>• ក្រុមទី៣: “ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យមុខងារសាធារណៈ”</li> <li>• ក្រុមទី៤: “ការអភិវឌ្ឍសមត្ថភាពស្ថាប័នក្នុងក្របខណ្ឌក្រសួងមុខងារសាធារណៈ”</li> </ul>	៩០នាទី
១៥:៣០-១៦:០០	សម្រាកពិសារអាហារសម្រន់	
១៦:០០-១៧:៣០	<p>កិច្ចប្រជុំត្រួតពិនិត្យនិងអនុម័តខ្លឹមសាររបាយការណ៍បូកសរុបលទ្ធផលនៃអង្គសន្និបាតដឹកនាំដោយឯកឧត្តម <b>ព្រ៉ាំ សុខា</b> រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ</p> <ul style="list-style-type: none"> <li>• តំណាងក្រុមពិភាក្សារាយការណ៍អំពីលទ្ធផលនៃកិច្ចពិភាក្សា និង ផ្តល់របាយការណ៍ (បញ្ហាប្រឈម ជំណោះស្រាយ និងទិសដៅការងារឆ្នាំ២០១៩ )</li> <li>• សមាសភាពចូលរួមអញ្ជើញចូលរួម <ul style="list-style-type: none"> <li>+ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង</li> <li>+ ប្រធានអង្គភាពចំណុះក្រសួងមុខងារសាធារណៈ</li> <li>+ លេខាតំត្រារបស់ក្រុមពិភាក្សានីមួយៗ</li> <li>+ ក្រុមការងាររដ្ឋបាលនៃអង្គសន្និបាត</li> </ul> </li> </ul>	
<b>ថ្ងៃទី២៖ ថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០១៩</b>		
៧:០០-៧:៣០	សមាជិក សមាជិកា នៃអង្គសន្និបាតអញ្ជើញដល់	
៧:៣០-៨:០០	ថ្នាក់ដឹកនាំក្រសួង តំណាងក្រសួង ស្ថាប័ន និងភ្ញៀវកិត្តិយស អញ្ជើញដល់	
៨:០០-៨:៤៥	របាយការណ៍បូកសរុបលទ្ធផលនៃអង្គសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ របស់ក្រសួងមុខងារសាធារណៈ ដោយឯកឧត្តម <b>ព្រ៉ាំ សុខា</b> រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ	៤៥នាទី
៨:៤៥-៩:៤៥	សុន្ទរកថាបិទអង្គសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ របស់ក្រសួងមុខងារសាធារណៈ ដោយឯកឧត្តមកិត្តិបណ្ឌិត <b>ពេជ្រ ម៉ីនមិន</b> រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ	៦០នាទី
៩:៤៥-១០:១៥	ពិធីបំពាក់គ្រឿងឥស្សរិយយសជូនមន្ត្រីរាជការ	
១០:១៥-១០:៣០	<ul style="list-style-type: none"> <li>- គោរពភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជា</li> <li>- ប្រកាសបិទកម្មវិធី</li> </ul>	MC
១០:៣០-១១:៣០	ថតរូបអនុស្សាវរីយ៍	

*គណៈកម្មការរៀបចំសន្និបាតសូមរក្សាសិទ្ធិកែប្រែកម្មវិធីក្នុងករណីចាំបាច់!*

**តារាងបែងចែកសមាសភាពចូលរួមតាមក្រុមពិភាក្សា**

**ក្រុមទី១: ពិភាក្សាលើប្រធានបទស្តីពី “ការពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រងមុខងារសាធារណៈ”**

- ដឹកនាំដោយឯកឧត្តម **រស់ សុផាន់** រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ
- ឯកឧត្តម **ជុក មុនី** រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ
- ឯកឧត្តម **ខៀវ ប័ន្ទប៊ុនធឿន** រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ
- លោកជំទាវ **ហូ សុវណ្ណិកា** រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ
- លោកជំទាវ **ឈី វិជ្ជា** អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ
- ឯកឧត្តម **ហង្ស ឆាន់** អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ
- លោកជំទាវ **យូសុះ រាលីយ៉ា** អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ
- អគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ
- អគ្គាធិការដ្ឋាន
- ក្រុមការងារយេនឌ័រ
- ប្រធានការិយាល័យត្រួតពិនិត្យរដ្ឋបាលនិងបៀវត្ស នៃមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត
- តំណាងក្រសួង ស្ថាប័ន៖ (១) ទីស្តីការគណៈរដ្ឋមន្ត្រី (២) ក្រសួងមហាផ្ទៃ (៣) ក្រសួងព្រះបរមរាជវាំង (៤) ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច (៥) ក្រសួងកិច្ចការនារី (៦) ក្រសួងអភិវឌ្ឍន៍ជនបទ (៧) ក្រសួងធនធានទឹកនិងឧតុនិយម (៨) ក្រុមប្រឹក្សាធម្មនុញ្ញ (៩) អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា (១០) អគ្គលេខាធិការដ្ឋានរដ្ឋសភា
- តំណាងរាជធានី ខេត្ត៖ (១) បន្ទាយមានជ័យ (២) បាត់ដំបង (៣) កំពង់ចាម (៤) កំពង់ឆ្នាំង (៥) កំពង់ស្ពឺ (៦) កំពង់ធំ (៧) កំពត (៨) កណ្តាល

**ក្រុមទី២: ពិភាក្សាលើប្រធានបទស្តីពី “ការពង្រឹងអភិបាលកិច្ចនិងសេវាសាធារណៈ”**

- ដឹកនាំដោយឯកឧត្តម **យក់ ប៊ុនណា** រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ
- ឯកឧត្តម **ថៅ សេដ្ឋាណា** រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ
- ឯកឧត្តម **ទិន សុខយួន** អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ
- ឯកឧត្តម **គង់ សុភី** អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ
- ឯកឧត្តម **នាយ ឆត្រាបុប** អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ
- អគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ
- ក្រុមការងារ វិ.វិ.
- ប្រធានមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត
- (១) ក្រសួងការពារជាតិ (២) ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (៣) ក្រសួងផែនដី នគរូបនីយកម្ម និងសំណង់ (៤) ក្រសួងសាធារណការនិងដឹកជញ្ជូន (៥) ក្រសួងពាណិជ្ជកម្ម (៦) ក្រសួងរ៉ែនិងថាមពល (៧) ក្រសួងឧស្សាហកម្មនិងសិប្បកម្ម (៨) ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (៩) ក្រសួងផែនការ (១០) ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (១១) ក្រសួងបរិស្ថាន (១២) ក្រសួងទេសចរណ៍ (១៣) អគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (១៤) គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិ (១៥) អគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
- តំណាងរាជធានី ខេត្ត៖ (១) កោះកុង (២) ក្រចេះ (៣) មណ្ឌលគិរី (៤) រាជធានីភ្នំពេញ (៥) ព្រះវិហារ (៦) ព្រៃវែង (៧) ពោធិ៍សាត់ (៨) តនកិរី

**ក្រុមទី៣៖ ពិភាក្សាលើប្រធានបទស្តីពី “ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យមុខងារសាធារណៈ”**

- ដឹកនាំដោយឯកឧត្តម **ម៉ូល ពិឌូ** រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ
- ឯកឧត្តម **លឿន ប៊ុនធារិត្ត** រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ
- ឯកឧត្តម **ប្រាក់ វិប្រា** អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ
- ឯកឧត្តម **ស សាមីឌី** អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ
- ឯកឧត្តម **សួន វ៉ានី** អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ
- ឯកឧត្តម **វន សុវណ្ណារី** អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ
- សាលាក្រុមមន្ត្រីរដ្ឋបាល
- នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្សនិងស្ថាប័ន
- ប្រធានការិយាល័យក្របខណ្ឌនិងបណ្តុះបណ្តាល នៃមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត
- តំណាងក្រសួង ស្ថាប័ន៖ (១)ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ (២)ក្រសួងអប់រំ យុវជន និងកីឡា (៣)ក្រសួងសុខាភិបាល (៤)ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ (៥)ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (៦)ក្រសួងយុត្តិធម៌ (៧)ក្រសួងធម្មការនិងសាសនា (៨)ក្រសួងព័ត៌មាន (៩)ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (១០)រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (១១)កាកបាទក្រហមកម្ពុជា
- តំណាងរាជធានី ខេត្ត៖ (១)សៀមរាប (២)ព្រះសីហនុ (៣)ស្ទឹងត្រែង (៤)ស្វាយរៀង (៥)ត្បូងឃ្មុំ (៦)តាកែវ (៧)កែប (៨)ប៉ៃលិន (៩)ឧត្តរមានជ័យ

**ក្រុមទី៤៖ ពិភាក្សាលើប្រធានបទស្តីពី “ការអភិវឌ្ឍសមត្ថភាពស្ថាប័ន”**

- ដឹកនាំដោយលោកជំទាវ **វ៉ាន់ ម៉ារ៉ា** រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ
- លោកជំទាវ **សៅ សុគន្ធារី** រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ
- លោកជំទាវ **ភីក លក្ខិណា** អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ
- ឯកឧត្តម **ឡឿន រដ្ឋា** អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ
- លោកជំទាវ **នាយ គឹមសុទ្ធី** អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ
- ឯកឧត្តម **អ៊ុក សុភាព** អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ
- ឯកឧត្តម **អ៊ុយ ភារក្ស** អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ
- ឯកឧត្តម **វៃវេន ប៊ុនឌុល** អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ
- អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
- នាយកដ្ឋានសវនកម្មផ្ទៃក្នុង
- អង្គភាពលទ្ធកម្ម
- នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ នៃសាលាក្រុមមន្ត្រីរដ្ឋបាល
- ក្រុមការងារហិរញ្ញវត្ថុ នៃលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ
- ប្រធានការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុ នៃមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត

**សំគាល់៖** ខ្លឹមសាររួមសម្រាប់ការពិភាក្សារួមមាន

- បញ្ហាប្រឈម
- ដំណោះស្រាយ
- ទិសដៅការងារឆ្នាំ២០១៩

**កម្មវិធីវិចិត្របណ្ណសិក្សាវិស័យវិភាគសម្រាប់ប្រើប្រាស់ផ្ទៃក្នុងប៉ុណ្ណោះ**

- ១- ថ្នាក់ដឹកនាំក្រសួង ( រដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ )
- ២- ថ្នាក់ដឹកនាំក្រសួង និង អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ព្រមទាំងអង្គភាពលទ្ធកម្ម
- ៣- ថ្នាក់ដឹកនាំក្រសួង និង អគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ
- ៤- ថ្នាក់ដឹកនាំក្រសួង និង អគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ
- ៥- ថ្នាក់ដឹកនាំក្រសួង និង សាលាកុមិ្មន្តរដ្ឋបាល
- ៦- ថ្នាក់ដឹកនាំក្រសួង និង អគ្គាធិការដ្ឋាន ព្រមទាំងនាយកដ្ឋាន សវនកម្មផ្ទៃក្នុង
- ៧- ថ្នាក់ដឹកនាំក្រសួង និង មន្ទីរ មស ខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង និង កំពង់ស្ពឺ
- ៨- ថ្នាក់ដឹកនាំក្រសួង និង មន្ទីរ មស ខេត្តកំពង់ធំ កំពត កណ្តាល កោះកុង និង ក្រចេះ
- ៩- ថ្នាក់ដឹកនាំក្រសួង និង មន្ទីរ មស ខេត្តមណ្ឌលគិរី រាជធានីភ្នំពេញ ព្រះវិហារ ព្រៃវែង និង ពោធិ៍សាត់
- ១០- ថ្នាក់ដឹកនាំក្រសួង និង មន្ទីរ មស ខេត្តរតនគិរី សៀមរាប ព្រះសីហនុ ស្ទឹងត្រែង និង ស្វាយរៀង
- ១១- ថ្នាក់ដឹកនាំក្រសួង និង មន្ទីរ មស ខេត្តត្បូងឃ្មុំ តាកែវ កែប ប៉ៃលិន និង ឧត្តរមានជ័យ